




Energy Micro (Silicon Labs)



SILICON LABS

SI52202-A02AGM


លេខផ្នែក:
 ក្រុមហ៊ុនផលិត / ម៉ាក:
 ការពិពណ៌នាពីផលិតផល
 តារាងទិន្នន័យ:
 ស្ថានភាព RoHS
 នាវាពី
 ផ្លូវដឹកជញ្ជូន

SI52202-A02AGM
 Energy Micro (Silicon Labs)
 1.5-1.8V 2-OUTPUT PCIE GEN1/2/3/
 SI52202-A02AGM.pdf
 RoHS ជាស្តង់ដារ
 ហ្វែរម៉ាស៊ីន
 DHL/Fedex/TNT/UPS/EMS

សំណូមពរសម្រាប់សម្រុង

រូបភាពអាចជាតំណាង។
 សូមមើលលក្ខណៈពិសេសសម្រាប់ព័ត៌មានលម្អិតផលិតផល។













លក្ខណៈពិសេសរបស់ SI52202-A02AGM

លេខផ្នែក	SI52202-A02AGM
ក្រុមហ៊ុនផលិត	Energy Micro (Silicon Labs)
ការពិពណ៌នា	1.5-1.8V 2-OUTPUT PCIE GEN1/2/3/
ស្ថានភាពស្ថានភាពផលិតបានការ / ស្ថានភាព ROHS	RoHS ជាស្តង់ដារ
សន្លឹកទិន្នន័យ	 SI52202-A02AGM.pdf
សេរី	*
ស្ថានភាព ROHS	RoHS Compliant

ស្លាកដែលទាក់ទង

Energy Micro (Silicon Labs) SI52202-A02AGM	អ្នកចែកចាយ SI52202-A02AGM	អ្នកផ្គត់ផ្គង់ SI52202-A02AGM
តម្លៃ SI52202-A02AGM	រូបភាព SI52202-A02AGM	រូបភាព SI52202-A02AGM
សន្លឹកអេសឌីអេមភីអេម ១	SI52202-A02AGM ទាញយកសំណុំទិន្នន័យ	ឌីអេសឌី ១ សន្លឹក
ភាគហ៊ុន SI52202-A02AGM	ទិញ SI52202-A02AGM	ទិញ Energy Micro (Silicon Labs) SI52202-A02AGM
Energy Micro (Silicon Labs) SI52202-A02AGM	អ្នកផ្គត់ផ្គង់ Energy Micro (Silicon Labs)	អ្នកចែកចាយ Energy Micro (Silicon Labs)
Energy Micro (Silicon Labs) SI52202-A02AGM	Energy Micro SI52202-A02AGM	Energy Micro (Silicon Labs) SI52202-A02AGM
Silicon Laboratories SI52202-A02AGM	Silicon Labs SI52202-A02AGM	

ផលិតផលដែលពាក់ព័ន្ធ

<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52204-A02AGM</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: 1.5-1.8V 4-OUTPUT PCIE GEN1/2/3/ នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>	<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52204-EVB</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: LVCMOS CLOCK GENERATOR EVAL BRD នៅក្នុងស្តុក: 9 pcs</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>
<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI5216-B6-GM2R</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Silicon Labs ការពិពណ៌នា: IC CLOCK GENERATOR PCIE 10TDFN នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>	<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52202-A02AGMR</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: 1.5-1.8V 2-OUTPUT PCIE GEN1/2/3/ នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>
<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52202-A01AGM</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: CLOCK GENERATOR នៅក្នុងស្តុក: 404 pcs</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>	<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI5216-B6-GT</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Silicon Labs ការពិពណ៌នា: IC CLOCK GENERATOR PCIE 8TSSOP នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>
<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52204-A01AGMR</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: LVCMOS CLOCK GENERATOR នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>	<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52204-A01AGM</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: LVCMOS CLOCK GENERATOR នៅក្នុងស្តុក: 712 pcs</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>
<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI5216-B6-GTR</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Silicon Labs ការពិពណ៌នា: IC CLOCK GENERATOR PCIE 8TSSOP នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>	<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52202-A01AGMR</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: CLOCK GENERATOR នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>
<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI5216-B6-EVB</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Silicon Labs ការពិពណ៌នា: KIT EVAL SI5216-B6 នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>	<div style="border: 1px solid #ccc; padding: 5px;">  <p style="font-weight: bold; font-size: 0.8em; margin: 0;">SI52204-A02AGMR</p> <p style="font-size: 0.7em; margin: 0;">ក្រុមហ៊ុនផលិត: Energy Micro (Silicon Labs) ការពិពណ៌នា: 1.5-1.8V 4-OUTPUT PCIE GEN1/2/3/ នៅក្នុងស្តុក: Out stock</p> <p style="text-align: center; background-color: #ccc; padding: 2px; font-weight: bold; font-size: 0.7em;">RFQ</p> </div>